

# ការបង្ហាញព័ត៌មានទាន់ពេល

ឈ្មោះក្រុមហ៊ុនចុះបញ្ជី : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

លេខកូដក្រុមហ៊ុនចុះបញ្ជី : KH1000010004

កាលបរិច្ឆេទ និងពេលវេលានៃការបញ្ជូន : ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង : ០៧ : ៣៤ នាទី

## ហេតុការណ៍ពាក់ព័ន្ធនឹងចំណេញឬខាត (ទម្រង់ ង.១)

<ul style="list-style-type: none"> <li>▼ ការកើនឡើងនៃប្រាក់ចំណូល</li> <li>▼ ការកើនឡើងនៃចំណេញ/ខាតប្រតិបត្តិការ</li> <li>▼ ការកើនឡើងនៃចំណេញ/ខាតសុទ្ធ</li> </ul>				
១. ព័ត៌មាននៃការប្រែប្រួល	ត្រីមាសបច្ចុប្បន្ន	ត្រីមាសមុន	បម្រែបម្រួល	អត្រាបម្រែបម្រួល
- ចំណូល	៨៦.៨៨៤.១២៨.០០០ រៀល	៤០.៤៤៩.៦៦២.០០០ រៀល	៤៦.៤៣៤.៤៦៦.០០០ រៀល	១១៤,៨០ %
- ចំណេញ/ខាតប្រតិបត្តិការ	៣៣.៣៧០.៩៤៦.០០០ រៀល	(៥.៦៦៥.៨៣៨.០០០ រៀល)	៣៩.០៣៦.៧៨៤.០០០ រៀល	៦៨៨,៩៩ %
- ចំណេញ/ខាតសុទ្ធ	១៨.៧៨៥.៨១០.០០០ រៀល	(៦.០៣២.៤៣៤.០០០ រៀល)	២៤.៨១៨.២៤៤.០០០ រៀល	៤១១,៤១ %
២. មូលធនភាគហ៊ុននិក	≥ ៣០ ប៊ីលានរៀល			
៣. បរិយាយ	នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៨៦,៨ ប៊ីលានរៀល កើនឡើងចំនួន ៤៦,៤ ប៊ីលានរៀល ឬ ១១៤,៨០% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ ការកើនឡើងនៃចំណូលនេះ ធ្វើឱ្យមានការកើនឡើងនៃចំណេញប្រតិបត្តិការ និងចំណេញសុទ្ធចំនួន ៣៩ ប៊ីលានរៀល ឬ ៦៨៨,៩៩ % និង ២៤,៨ ប៊ីលានរៀល ឬ ៤១១,៤១ % រៀងៗគ្នា បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។			
៤. មូលហេតុ	មូលហេតុនៃការកើនឡើងនៃចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដោយសារ ការកើនឡើងនៃចំណូលពីការលក់ទឹកស្អាតចំនួន ៤២,១ ប៊ីលានរៀល ឬ ១២២,២៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ដែលបណ្តាលមកពីការអនុវត្តនូវតារាងតម្លៃទឹកស្អាតថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។			

ឯកសារភ្ជាប់៖ ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នសម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ហត្ថលេខានិងឈ្មោះបុគ្គលិកទទួលបន្ទុក  
ក្នុងការផ្តល់ព័ត៌មាន



**ស៊ីមលាង**